

## Expressing surprise



### ហេរិញ្ចាំការ

នាន់: កញ្ញា ខែ ១២ ថ្ងៃទី ២៨ ទំនែរអត់?

កញ្ញា: មានអី នាន់ទំនែរតាស។ ម៉ែបដើរ?

នាន់: ខ្ញុំចង់អារ៉ូកញ្ញាមកញ្ចាំការខ្លួនឯងណាត។

កញ្ញា: មេនកីអី? នាន់ការខែ ១២ ហើយមេនអ៊ែ?

នាន់: មេនតាស! ឈោះធ្វើបការ។ ជួយចូលរួមដងឃណាត។

កញ្ញា: ភ្លាក់ផ្ទើលមេនទេនធ្វើក! ស្ថាត់ឱ្យស្រាប់តែហេរិញ្ចាំការ! អបអរសាងវរ នាន់!

### ស្ថាត់ម៉ែ

មិងសំ: បង លូតបីឱីងបងទិញម៉ោគតីទ្វូបុន្តែន?

មិងនូន: ម៉ោគតីទ្វូ ២ មីនុន។

មិងសំ: អីកីដ្ឋែមេះ? ទិញនៅណាយហើង? ខ្ញុំទៅទិញនៅផ្សារហួលិលិចិញ ម៉ោគតីទ្វូតែ ១ មីនុនហើង!

មិងនូន: អីគេ? ម៉ោគតីទ្វូតែ ១ មីនុនអ់? បោកមេះ! មិនមេនអ់អី? ល្អុយអត់ហើង?

មិងសំ: អូ ល្អុយសិងអី។ ដំហើយដ្ឋឹមទ្រៀត។

នាន់ កញ្ញា និង

female Cambodian names

សំ

male Cambodian name

[ហេរិញ្ចាំ]ការ

to invite to a wedding

មានអី

yeah, sure, of course

ទំនែរតាស

sure, I'm free; the final តាស adds emphasis

ម៉ែបដើរ?

What's up?

ណាយ

final particle, softens a statement or request

មេនកីអី? / មេនអ៊ែ?

Really?

ធ្វើបការ

wedding invitation letter

ធ្វើក

spoken form of នេះ = this

ស្ថាត់ឱ្យស្រាប់តែ

suddenly

លូត	kind of fruit (sapodilla)
ម៉ា	spoken form of មួយ = one
អីគិ ?	What?
... នៅ ?	spoken form of the question particle "... ទេ ?"
ថាកកម៉ែ !	Why [is it] so cheap?
មិនមែនអេរី ?	Are you sure?
សីងអី	very much

## Cultural notes

តើអ្នកបំបាត់ត្រូវដោយវិធីណា ? នៅខ្មែរ មានការប្រើវិធីនិយាយច្បាស់អ្នកកំពុងត្រូវដោយត្រូវជាភាក់ផ្ទើលនិងកំហិយអ្នកដោយនឹងបាត់ត្រូវ។ ដូចជា កុហកថាគ្លែចប្បុបាត់របស់ដែលសំខាន់ខ្ពៅ។ ឬ កំភ្លែចសាកល្អដីនៃនៅពេលអ្នកដូចបានអ្នកកំពុងត្រូវត្រូវ។

បំបាត់	to get rid of, to treat
ត្រូវ	hiccup
សាកល្អដី	to try, to test

## Additional dialogue

### នោកផ្តើនដើរ

កញ្ញា៖ នារី ដីងថា ក្រុមហ៊ុនសម្រេចចូលដើរ ២ ខែគ្រប់គ្នាអត់ ?  
 នារី៖ ថាថែច កញ្ញា ? និយាយមែននិយាយលេង ? អត់ដើរឡើង។  
 កញ្ញា៖ មែនតាស។ មិនដើរឡើងទៅល្អរមេទៅ។  
 នារី៖ ហើីងអ៊ែ ? សប្តាយចិត្តមែនទេនោះក។

សម្រេច	to decide
បូន្ឌិស = ប្រាក់រង្វាត់	bonus
ថាថែច	What did you say? / What are you saying?
និយាយមែន	
និយាយលេង ?	Are you kidding? (literally: are you speaking the truth or kidding?)
... នៅ	spoken form of the negation particle "... ទេ"
មេ	boss